



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំកោះព្រះ ស្រុកចុងសៀមបូក ខេត្តស្ទឹងត្រែង

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំសង្កាត់ដាច់ស្រយាលដែលធ្វើឡើងនៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៩នាក់ (៥២ % ជាស្រ្តី ) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

#### តម្រូវការជាអាទិភាពទាំង៥ ក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង

- ១. ការសាងសង់មណ្ឌលសុខភាព**
  - សុំមណ្ឌលសុខភាពមួយខ្នង មានប្រាំបន្ទប់ ពីរជាន់ នៅភូមិកោះព្រះ សង់អំពីថ្មប្រក់ក្បឿង មានបណ្តោយ ១២ម៉ែត្រ ទទឹង ៥ម៉ែត្រ ព្រមទាំងមានបុគ្គលិកពេទ្យចំនួន ១២នាក់ ក្នុងនោះពេទ្យឆ្មប ៣នាក់ ពេទ្យកុមារ ៣នាក់ ពេទ្យជំងឺទូទៅ ៦នាក់ ព្រមទាំងមានបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលសុខភាព សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងឱ្យបានជាស្ថាពរត្រឹមឆ្នាំ២០១៥។
- ២. ការសាងសង់ផ្លូវ**
  - សុំផ្លូវក្រាលគ្រួសក្រហម តាមបណ្តោយកោះព្រះ មានចម្ងាយ ៣គីឡូម៉ែត្រ ទទឹង ៥,៥០ម៉ែត្រ ត្រូវដាក់លូកាត់ផ្លូវចំនួន ១០កន្លែង ដោយមួយកន្លែងៗ ត្រូវដាក់លូដែលមានមុខកាត់ ១ម៉ែត្រ ចំនួន ៥កងសូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងឱ្យរួចរាល់ត្រឹមឆ្នាំ២០១៣។
- ៣. ការសាងសង់សាលារៀន**
  - សុំសាលារៀនបឋមសិក្សា ១ខ្នង មាន ៦បន្ទប់ សង់អំពីថ្មប្រក់ក្បឿង នៅភូមិកោះព្រះ មានបណ្តោយ ៤៨ម៉ែត្រ ទទឹង ៩ម៉ែត្រ និងបរិក្ខារប្រើប្រាស់រួមមាន ទូ សំរាប់ទុកឯកសារ ៦ តុ សំរាប់

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធផល ប្រជាជនមានផលប្រយោជន៍។  
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

គ្រូ ៦ តុសិស្សចំនួន ១២០ និងក្តារខៀនចំនួន ៦ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងឲ្យបាន រួចរាល់ត្រឹមឆ្នាំ២០១៤។

**៤. ការសាងសង់អាងស្តុបទឹក**

- សុំអាងស្តុកទឹកចំនួន ៣កន្លែង នៅក្នុងភូមិកោះព្រះ អាងស្តុកទឹកនីមួយៗ មានកំពស់ ១៤ ម៉ែត្រ បណ្តោយ ៤ ម៉ែត្រ ទទឹង ៤ម៉ែត្រ ដោយអាចតទៅគ្រួសារចំនួន ២៧៧គ្រួសារ សម្រាប់ប្រើប្រាស់ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៤។

**៥. ការស្នើសុំម៉ាស៊ីនភ្លេង**

- សុំម៉ាស៊ីនភ្លេងចំនួន ៤គ្រឿង សម្រាប់ដាក់ ៤កន្លែង ស្ថិតក្នុងភូមិកោះព្រះ ដោយមួយគ្រឿងៗ មានកម្លាំងម៉ាស៊ីនដែលអាចអូសឌីណាម៉ូបាន ១៥គីឡូវ៉ាត់ និងចាប់តបណ្តាញតាមគ្រួសារសូមឲ្យ បានត្រឹមឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

**លោក ភ័ សាន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «ឃុំកោះព្រះពុំធ្លាប់បើកសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតទេ ហើយសិក្ខាសាលាថ្ងៃនេះកាន់តែជម្រុញឲ្យប្រជា ពលរដ្ឋមានសិទ្ធិចូលរួម និងបង្ហាញពីតម្រូវការរបស់ពួកគាត់ដើម្បីអភិវឌ្ឍមូលដ្ឋានយើង »។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការ អភិវឌ្ឍន៍មូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខា កាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវ ការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

- <sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
- ១-លោក**ឃ្នងឃៀត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១២៤៧១៣២៦)
- ២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១៧៥៨៣៨៦៩)

<sup>1</sup> No 043